

សេចក្តីសម្រេចបដិសេធនៅលើការបន្ថែមពេលវេលា ពេលវេលាសម្រេច៤៨ខែសំរាប់កម្មវិធី CalWORKs

ខណ្ឌ	
ឈ្មោះសំណុំរឿង	
លេខសំណុំរឿង	លេខសំគាល់ខ្លួនដទៃទៀត
ឈ្មោះអ្នកកាន់សំណុំរឿង	

មានសំណួរឬ? សូមសួរអ្នកកាន់សំណុំរឿងរបស់លោកអ្នក

កាលបរិច្ឆេទ _____

នៅ _____, លោកអ្នកបានស្នើសុំបន្ថែមពេលវេលាលើពេលវេលាសម្រេចទទួលជំនួយ៤៨ខែ សំរាប់ _____ ។
(កាលបរិច្ឆេទ) (ឈ្មោះ)

ផ្អែកទៅលើព័ត៌មាននៅក្នុងសំណុំរឿងរបស់លោកអ្នក ខណ្ឌបានធ្វើការសម្រេចដូចតទៅនេះ ។

ការបន្ថែមពេលវេលាលើពេលវេលាសម្រេចទទួលជំនួយ៤៨ខែគឺ **បដិសេធ** ។ លោកអ្នកមិនបានមានលក្ខណៈដូចច្បាប់បានតម្រូវដើម្បីអាចទទួលបានការបន្ថែមពេលវេលាលើពេលវេលាសម្រេចទទួលជំនួយនៅក្នុងពេលនេះ និងលោកអ្នកនឹងមិនបានទទួលជំនួយឡើយ ។ បើសិនជាស្ថានភាពរបស់លោកអ្នកផ្លាស់ប្តូរ សូមទូរស័ព្ទទៅអ្នកកាន់សំណុំរឿងរបស់លោកអ្នកដើម្បីសុំការបន្ថែមពេលវេលាលើពេលវេលាសម្រេចទទួលជំនួយ ។

មូលហេតុសំរាប់ការបដិសេធ : _____

សូមទាក់ទងទៅអ្នកកាន់សំណុំរឿងរបស់លោកអ្នក បើសិនជាលោកអ្នកគិតថាសេចក្តីប្រកាសនេះខុស ។ លោកអ្នកក៏អាចស្នើសុំសេចក្តីបំភ្លឺពីរដ្ឋផងដែរ ។ "សិទ្ធិស្នើសុំសេចក្តីបំភ្លឺរបស់លោកអ្នក" នៅទំព័រខាងក្រោយនៃសន្លឹកនេះ មានជំរាបលោកអ្នកអំពីរបៀបស្នើសុំសេចក្តីបំភ្លឺរដ្ឋមួយ ។

ច្បាប់: ច្បាប់ទាំងនេះអនុវត្ត ។ លោកអ្នកអាចពិនិត្យច្បាប់ទាំងនេះសារឡើងវិញនៅឯការិយាល័យសុខុមាលភាព (welfare office) របស់លោកអ្នក: កម្រងច្បាប់និងការអនុវត្ត (MPP) 42-302.1, 42-302.11, 42-302.12, 42-302.2, 42-302.3 - .34 និងគម្រោងច្បាប់ព្រឹទ្ធសភា (Senate Bill) 72 (ជំពូក (Chapter) 8, លក្ខន្តិកៈឆ្នាំ 2011) ។